



នាយករដ្ឋមន្ត្រី និង រាជប្រាជ្ញាបេតន៍ CIFOR អំពើតែងទៅ

រាជប្រាជ្ញាបេតន៍ CIFOR អំពើតែងទៅ

រាជប្រាជ្ញាបេតន៍ CIFOR អំពើតែងទៅ



សំគាល់: ឯកសារនេះរបៀបចំឡើងដោយ CIFOR បុណ្ឌត្រូវបានធ្វើការហកដ្ឋានដោយបុគ្គលិកអង្គភាព Pact កម្ពុជា។

អង្គភាព Pact កម្ពុជា មិនធ្វើការធានាលើការហកដ្ឋាន និងមិនមានចែតនាកំពង់រវាងត្ថបន្ទូយឡើយ។

នៅពេលដែលមនុស្សដែកគ្រាមៗពីការប្រប្រលាកាសជាតុពុកគេតែងតែប្រើប្រាស់ភាសាបច្ចកទេសនិង ពាក្យវិទ្យាសាស្ត្រ ហើយពាក្យ និងវាក្យសញ្ញាដែលយើងបានពួរចិត្តមានភាពសុគសាត់ ដោយសារតែយើងមិនយល់ពីអត្ថន័យនៃពាក្យទាំងនេះ ។

CIFOR ធនធានធ្វើការរៀបចំនូវងកសារណែនាំ ដែលមានលក្ខណៈងាយស្រួល ដើម្បីផ្តល់អ្នកសារពីមាន អ្នកនិយាយ អង្គភាព និងការប្រើប្រាស់បច្ចេកទេស និង ប្រជាជននៅក្នុងពិភពលោកអេយេមាន ការយល់ដឹងការ តែងច្រាស់អំពីសារៈសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនិងការប្រប្រលាការ និងបង្ហាញអំពីចំនួចសំខាន់ៗ ដែលទាក់ទងនិងការប្រប្រលាការ និងប្រជាជន និងប្រជាម្ល័យដែលបានរៀបចំឡើង ដែលមានប្រសិទ្ធភាព ប្រសិទ្ធទិន្នន័យ និងប្រកបដោយសមាជិក ។

លោក: លោកស្រីយុត្តិធម៌ការនាយកដ្ឋាន ប្រធានប្រឹក្សាសង្គមនគរបាល

ମାର୍ଗାଲ୍ସନ୍ତାରୁ?

ចំណាំ: អ្នកវិទ្យាសាស្ត្របានធ្វើការបានច្បាស់ប្រហែល៩០ភាពរយនៃការបំភាយខ្សែនដី៖កញ្ចក់ ប្រចាំឆ្នាំ
ទៅក្នុងបិយាតាសតិបណ្តាលមកពីការបាត់បង់ និងការថែរួចរាល់ ។ ការបំភាយនេះតើត្រូវជាដោនការបំភាយ
ខ្សែនដី៖កញ្ចក់ ដែលចេញមកពីសំយដឹកជញ្ជូនទូទៅដែលលាក់ ។

សេង: ហេតុអ្នកនៅការបំភាយនគ្គមួយទៅដីរដ្ឋាភិបាលដើម្បីបង្កើតការបំភាយ

និង
កិច្ចការណ៍
របស់ខ្លួន

ចំនួន ៤: ពេលវេលាយើទូលារងការបំផ្តើមបំផ្តាញ ការដុតកំទេច ឬ ទូលារងការពុកដូយ កាបូនដែលមាននៅ ក្នុងដីមួយឱ្យជាំនោះបានបញ្ជាផ្ទៃខាងក្រោមបិរឃាកាសក្នុងថែរជាមួយនឹងកាបូននិង ហិរញ្ញវត្ថុដែលមានការកើនឡើងនូវកិតកំដោបិរឃាកាស ការវាំងដូចបំផ្តើមដែលមាននៅក្នុងដែនដីនេះហោចា ឧស្សាហ៍ដូចក្នុងកំពង់ ។ ជាងនេះទេទៀត វេលាយើមួយចំនួនដំបានដូកបិរឃាកាបូនដែលត្រូវបានបង្កើតឡើង ។

ធនាគារ៖ នៅពេលដែលគេដឹងថ្លោយឱន្តក្នុងតំបន់ ដែលសំបូរទៅដោយរួចជាទិញកងុយ (Peatland) ន្រាគ់វាគ្មែងដោយមានការបញ្ចប់ខ្សោយស្ថិតិកាបូនិចពីក្នុងដើម្បីក្រុមក្រោម ហើយអតិសុខប្រណិតដែលមាននៅក្នុងដើម្បីកំបាំយកស្ថិតិកាបូនិចដែរ។ ព្រៃដុះនៅក្នុងតំបន់ ដែលសំបូរទៅដោយរួចជាទិញកងុយ មានផែកនៅបិរិយាណ

កាបូននៅស្របតាមដីថ្វិនជាន់ស្របតាមលើដី។ កាបូនទាំងនេះ និងលេចធ្លាយចេញទៅក្នុងបរិយាតាស ប្រសិនបើដើមឈើទាំងនោះ ត្រូវបានគេការបំផ្តាញ។ នៅពេលដែលត្រូវឈើបាត់បង់ ដែនដីកំបាត់បង់នូវធន ធាន ដីសំខាន់ដែលធ្លាប់ស្រួលបាយកុស្សនកាបូនិចពីបរិយាតាស។ ការសិក្សាថ្មីៗ បានរកឈើពីព្រៃនៅត្រូវឈើបាន ស្រួលបាយកុស្សនកាបូនិច ដែរដី ពោន់នៃខ្សែនកាបូនិច ពាល់កោដិ ពោន់ដែនខ្សែនកាបូនិច ពាល់កោដិ ពោន់ដែលបានបំភាយប្រចាំឆ្នាំទៅក្នុងស្របតាមបរិយាតាស តាមរយៈសកម្មភាពមនុស្ស។ ដូចនេះពេលដែនដីកំបាត់បង់ដើមឈើ គឺការបាត់បង់ដឹងត្រាំ ឱ្យឈើបាត់បង់នូវប្រព័ន្ធអេកូឡូសី ដែលស្រួលបាយកុស្សនដុះកញ្ចក់ពីបរិយាតាស និងឈើឱ្យបាត់បង់នូវដើមឈើ ដែលជូនកន្លែវកាបូនដែងដែរ។

សោរ: តើវានឹងរាជមានដីភ្លើង? តើយើងធ្វើការបង្ការជូនឡើងទេ?

ចំណាំ: ទេ ព្រៃណើយីបានចិត្តឱមជីវិតមនុស្សរស់នៅក្នុងនិងជូនិភ្នោរ និងសង្គមទាំងមួល ។ តាមប្រភពព័ត៌មានរបស់ជនភាគពិភពលោកបានបង្ហាញថាប្រជាជនជាងមួយកោដិនាកំបានពីនៅក្រោមប្រជាជនឡើងដើម្បីព្រៃណើយី យ៉ាងខ្សោះនៃការបារស់នៅរបស់ពួកគេ ។ ប្រជាជនរាប់រយលាននាកំបានពីងិះផ្ទុកលើការប្រមូលឱសចំចេញមកពីព្រៃណើយីសំរាប់ការថែរក្សាសុខភាព ។ ក្នុងនោះ ការបរបានព្រំ ការនេះហានេះត្រូវបានដែលមាននៅក្នុងតំបន់ព្រៃណើយីបានដូចយូរាងចេន ឡើងកិត្យប្រព័ន្ធផីនិសំរាប់សហគមន៍ដួនបទ ។ ព្រៃណើយីការថែមានតួនាទីដីសារ៖សំខាន់ នៅក្នុងទស្សន៍វិស័យបាណិជ្ជកម្ម ។ នៅក្នុងឆ្នាំ ២០០៣ ពាណិជ្ជកម្មអន្តរជាតិផ្ទុក លើការ លើកិន ក្រដាស និងក្រារ បន្ទែះ មានតំល់រហូតដល់ ១៥០កោដិនានដូឡាតា គីប្រមាណជាលោករាយនៃ ពាណិជ្ជកម្មពិភពលោក ។ យើងអាចវិនិច្ឆ័យបំលែងដីព្រៃណើយីឡើងដីកសិកម្មនឹងនៅថែមានបន្ទុ បុំន្តែការបំលែងនេះក្នុរំថែមាន លក្ខណៈសម្រេច និងនិរន្តរភាព ។ ការការបំលែង ការតាមសំរិះ និង ការដួរព្រំបន់ព្រំពិចដោយអាណាពិធីពេញលេញ ។

សែន: ប្រធូនបើយីដែលចុះស្នាត់ការការប៊ិន្ទេយ៍ តើមានអ្នកចាត់បង់ទៅប្រយោជន៍ប្រចាំខែ?

ដីនាន់ក្នុងចាប់យកអស្តិនទាំងនេះត្រូវបែងកិត្យាបាន ។ ដូចនេះប្រសិនបើត្រាមឈើនៅតែបន្ទាត់បង់នោះ យើងនឹងជួបគ្រោះមហាផ្លាយមួយដីភាគរក ។

សែន: តើនឹងមានព្រោះមហន្តរាយអីខ្លះដែលនឹងកើតឡើងនៅ?

ស៊រ៍: ទីត្បូននៅបឹងស្តីផ្តុះ?

ចំណាំ: មានការងារវិធីមានជាប្រើប្រាស់កំពុងតែត្រូវបានធ្វើ ដើម្បីដោះស្រាយបញ្ហាការរំប្រែលអាកាសធាតុតាមរយៈការអភិវឌ្ឍន៍ក្នុងក្រុងក្រុង ការសិក្សាភ្លោះនិងការបង្កើតឡើង និងការបន្ទូរបន្ទូរ។

សែល់ អីទេដីជាការបង្ហាញ?

ចំណាំ: នៅពេលមានការបែងច្រើនអាកាសធាតុ ត្រូវបានដាក់ឡើង និង មនុស្សត្រូវតែងចេះសម្របខ្លួន និងសិក្សាបានអាកាសធាតុ និង ទីកន្លែង ។ នៅពេលអនាគតពិភពលោកនឹងជួយគ្រោះរាជស្ដីពីការបែងច្រើនការងារនៃតំបន់ និងការងារដែលផ្តល់ជូន ។ ការបន្ទាពរាជធានីយោះមនុស្សរបៀបចំខ្លួនជាមុនសំរាប់សម្របខ្លួនឡើងគ្រោះមហនាយទាំងនេះបាន និងរក្សាស្ថានភាពសំខាន់ពីការងារ ។

សៅ់: តើអ្នកដឹងថាគារណ៍របស់ពីរាជការនេះមានប្រជុំណា?

ចំណាំ: នេះជាចំណែងមិនបានការសិក្សាដែរ ជាការអំពីនយោបាយទៅត្រឡប់ ដែលមានឧទាហរណ៍ដែលខាងក្រោម :

- តាំងរាជការព្រៃណីនៅក្នុងតំបន់ទីផើរល ដើម្បីទទួលស្ថាត់ការបុរាណទេរកិតឡើងដោយសារទឹកភ្លែងត្រីន
 - តាំងរាជការច្រករបៀនព្រៃណី ដើម្បីរោគយសត្វព្រ និង រក្សាទិន្នន័យទូរាពក្នុងការធ្វើសំខែកន្លែងដែលមានការពិនិត្យរបស់ប្រជាធិបតេយ្យ

- តំរែងរៀបចំព័ត៌មានទ្រនាប់ដើម្បីបញ្ចប់ការវិភាគលាងលេខនៃតំបន់តំបន់
 - តំរែងដំប្លែកទេសិន ដែលធ្វើឡើងសិត្សរបស់ខ្លួន និង បាត់ក្រុមជាតិអាមេរិកកំពុង។

វិស័យជាថ្នូរនឹងការទាក់ទងទៅនឹងយោបាយនៃភាពបន្ទាំង ។ **ខ្លាងនេះ:** ក្រសួងគមនាគាតមនឹងមានការចាប់អារម្មណ៍លើការដំឡើងឈាយបានល្អុពីត្រង់ដែរ ដែលមែញពីគ្រឿងវ៉ាត្រអាម៉ែនប៉ះពាល់ដល់ការបិទដើរបែរ និង មានការបាក់ដឹងដែលអាមេរិកណាមួយមានបិទផ្ទុវច្ឆាថ ។ **ខ្លាងនេះ:** អ្នកធ្វើដឹងថ្មីកស្ថាត និង ក្រុមហ៊ុនវិវាទគឺសន្និកកំពុងចាប់ដើរដើរពីការពិចារណាថែលការគ្រប់គ្រងប្រព័ន្ធអេកូឡូសិទ្ធិដែរដើរការងារ លើរូមទាំងការគ្រប់គ្រងវ៉ាត្រឈើ ពីត្រង់ពុកគេចង់កាត់បន្ថូយភាពងាយរងគ្រារៈ ដោយសារតែការប្រប្រលប់គ្រប់គ្រង និង ធានាថាតុណាការ និងបរិមាណនឹងករបស់ពួកគេអាចធ្វើដឹងថ្មីកស្ថាត ។

ស៊ីនីទេដៃការបង្ហរបង្ហយ?

ចំណាំ: ភាពបន្ទាត់ និង ការបន្ទូរបន្ទូយ គឺមានការបំពេញឱ្យត្រាគទេវិញ្ញាបោះមក ។ ភាពបន្ទាត់ គឺទាក់ទងទៅនឹងការដោះស្រាយផ្លូវដែលវិញ្ញាបោះ នៃការបំប្លែនអាកាសធាតុ វិនិការបន្ទូរបន្ទូយមានបំណងដោះស្រាយបញ្ហា ដែលបង្កើរការបំប្លែនអាកាសធាតុ ។ យើងត្រូវការយុទ្ធសាស្ត្រទាំងពីរនេះ ពីរបោះអ្នកវិញ្ញាសាថ្មីបានគិតទុកចាត់ទេះបីយើងបញ្ចប់ការបញ្ហាប្រឈម ឧស្សាហ៍ជីវិតកញ្ចប់ភាសាអក់ដោយ បុំនៅការកើនឡើងផ្លូវកំដោនៅតែមានបន្ទូមយុរឈ៌ពេលទេរទំនួត នេះដោយសារតែការបន្ទូលិតិការបញ្ហាបញ្ហាមុននៃជីវិតកញ្ចប់ពីមនុស្ស ។

សោច: តើយើងត្រូវធ្វើដឹងថាទីណា
កាត់បន្ថយល្អវិនិន៍នៅក្រោមប្រព័ន្ធដែរ?

សៀវភៅ: តើ REDD និងដំណឹងការយោន្តដូចម្ខែន?

លេខ៖ តិចាសបញ្ហាសិទ្ធិ៖នោក្នុងការអនុវត្ត REDD?

ចោរ៖ មានបញ្ហាប្រយោជំងារនៃដែលចាប់ផ្តើម:

• ការវាស់វិន

• ការទទួលសង្គម

ពីប្រទេសទាំងអស់ទូទាត់សងកម្មរបៀបណា និង តាមទម្រង់យ៉ាងដូចមេដី៖? ពីអ្នកណា
គ្នាដែទទួលការទូទាត់សងសម្រាប់កិច្ចការពារវ៉ាត្រូយើក្រុងគំបន់ជាក់ណាកំណាយ? គ្នាដែផ្តល់ជូន
រដ្ឋាភិបាល? សហគមន៍មួលដាន? បុក្រោះសម្រាប់ក្រុមហ៊ុនដែលការប៉ែត្រូយើ? ប្រទេសអ្នកផ្តល់ជូនយ
កំពុងទេសបំនោយការទូទាត់សងគ្នាដែផ្តលប្រយោជន៍ទៅនោយប្រជាធិបតេយ្យ ។ បើនេះរដ្ឋាភិបាល
គ្នានឹងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនចង់រក្សាការគំប្រទេសទៅការទូទាត់សងពីកម្មវិធី REDD ។

• ការទទួលខសត្រី

ប្រសិនបើការទូទាត់នៅកម្ពុជា និង REDD ត្រូវគេបង្កើតឡើងបុន្ថែមពេលដីនៅតំបន់ការរកប់បំផាត់ផ្លែក មានតើយើងគ្មានចំណែកណាមួយ?

ເຕີຄວເຜີຍເມືອງເມືອງໃຫຍ່ແນວໃຈການໂຄງການ

- **ការផ្តល់មុលនិធី**

ເຕີ ປຣເຕັມ ຂອງ ສະຖານທິກິດ ເພື່ອ ປັບປຸງ ທຸລະນີ ແລ້ວ ເພີ້ມ ປັບປຸງ ຕຸລະນີ ໃຫຍໍ້ ປຣເຕັມ ເພີ້ມ ດັ່ງນີ້
ການບໍ່ເຫັນ ທຸລະນີ ຖ້າ ດັ່ງນີ້
ການບໍ່ເຫັນ ທຸລະນີ ຖ້າ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້
ການບໍ່ເຫັນ ທຸລະນີ ຖ້າ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້
ການບໍ່ເຫັນ ທຸລະນີ ຖ້າ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້
ການບໍ່ເຫັນ ທຸລະນີ ຖ້າ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້ ດັ່ງນີ້

សោរៈ តើយើងត្រូវធ្វើដឹងចេញថា៖សម្រាប់ និងសិទ្ធិរបស់ប៉ជាតិដើម្បីការតិចដែល
ពិនិត្យកម្រោគណ៍របៀបណា?

ចំណាំ: អនុសញ្ញាប្រព័ន្ធអង់ការសហប្រជាជាតិស្ថិតិការវេប្បជាសាស្ត្រ និងសន្តិសិទ្ធិលីកថ្ងៃទី១៣ បណ្តាកែជាសមាជិក (UNFCCC-COP-13) ក្នុងក្រុងបាលី (ប្រទេសឥណទូនសី) ឆ្នាំ២០០៩ កន្លែងមកបានបង្កើត ដែនការសកម្មភាពបាលី (Bali Action on Plan) ដាក់ណើរការមួយសំរាប់ចរចារពីយុទ្ធសាស្ត្រអាកាសជាតុ ពិភពលោក ដើម្បីបន្ថិជិសាក្សត្វ (Kyoto Protocol) ។ ដែនការនេះបានទទួលស្ថាល់ពីសារៈសំខាន់របស់ ក្រោមឈើក្នុងការដោះស្រាយការផ្តាស់បន្ទរអាកាសជាតុ និងជាពិសេសសញ្ញាពលនៃកម្មវិធី REDD ដៃចំឡុលយោ មយោ ។ កម្មវិធី REDD អាចជួយដោះស្រាយការវេប្បជាសាស្ត្រជាតុដង និង ផល់សារៈប្រយោជន៍ដោយចំ

ឡៀត ឧបាទរណី ការការពារដើរ: ចំនួន ប្រភពទឹកនៅក្នុងដីព្រៃ ធ្វើអាយប្រសើរឡើងនូវដីរភាពបស់សហគមនីមួលដាន និង ការបញ្ជាក់លើកម្មសិទ្ធិដី ។ កិច្ចព្រមព្រោះកូពិនហាបេន (Copenhagen Accords) បានបញ្ជាក់យ៉ាងច្បាស់ថាកម្មវិធីរំដែងផ្តាស (REDD+) និងធ្វើជាដំឡើកម្មយោន្តូលសារ្យ នៃការបន្ទបន្យយករំប្រប្រលអភាពធាតុ ហើយនឹងត្រូវបានគេយកទៅអនុវត្តអាយស្ថិតនៅក្រោមពិធីសាមួយដីឡើតបន្ទាប់ពិធីសាក្សុបញ្ហាប់ ។

សោចេះ តើមានការរៀបចំនឹងផ្លូវត្រួតពីការទេរទាំងសារកម្មផ្តល់ពិភាក្សាឌី និង REDD?

សោរ៍: តើកម្មវិធី ផែងត្រាំង (REDD+) មានសំយដ្ឋានចេច?

- កាត់បន្ថូយការបញ្ជាផ្ទៃខ្លួនទិន្នន័យការកាប់បាំផ្ទាស្វែង្រៀន
 - កាត់បន្ថូយខ្លួនចេញមកទិន្នន័យការបាំលេងដីជ្រោមជីជុំកសិកម្ម
 - តន្លេទិន្នន័យការអភិវឌ្ឍ

- ការគ្រប់គ្រងពោធិ៍អោយមាននិរន្តរភាព
- បង្កើនបិរឃាណកាបូនដុកនៅក្នុងពោធិ៍

និយមន័យនេះ អាចអោយប្រទេសភាពថ្មីនៅលើសាកល់លោកអាមេរិកមន្ត្រីនិង REDD+ នេះបាន ហើយទៅបីជាប្រទេសទាំងនេះ មានស្ថានភាពខុសទិត្យការដោយ ។

៤១៨: តើអ្នកឈានខ្លះនឹងខ្សោយធានអត្ថប្រយោជន៍នៃពិភ័យកម្មិត REDD + ?

៤១៩: នៅពេលដែលកម្មិត REDD ត្រូវបានបង្កើតឡើងដើម្បីនឹងដំឡើងនៅក្នុងសង្គមិនិត្តលើកទី១៣ នៃបណ្តាញភាគីជាសមាជិក (COP 13) ឆ្នាំ ២០០១ កម្មិតនេះបានទាក់ទាញចំណាប់អារម្មណីជាតិប្រទេសដែលមានអត្រាឌីនការបាត់បង្គោះពោធិ៍ខ្លះ ។ ប្រទេសទាំងអស់នេះ មានសក្តានុពលយ៉ាងសំបើមក្នុងការការតំបនយន្តរារការបញ្ចប់ខ្លួនបណ្តាលមកពីការបាត់បង្គោះពោធិ៍ និងអាចទាតោយកដលប្រយោជន៍នានយ៉ាងថ្មីនេះ ។ ស្ថិតនៅក្រោមកម្មិត REDD+ ដែលមានលក្ខណៈខ្ពស់ទូទាត់ជាបានមុន ប្រទេស ដែលបានការពារពោធិ៍ប្រកបដោយប្រសិទ្ធភាពរួមហើយនេះ កំទទួលបានដលប្រយោជន៍ដែរ ។ ការអនុវត្តប្រកបដោយនិរន្តរភាព មានគោលបំណុលដូចមួយដែលបានដែលក្រីក្រង់ចិត្ត ការអនុញ្ញាតឱ្យអាយសហគមន៍ប្រើប្រាស់ដំណឹងដល់ពោធិ៍កំព្រឹង បានគេទទួលស្ថាល់ និងលើកទីកចនាបិត្តដែរ ។ ការផ្តានពោធិ៍កំអាចមានការទទួលស្ថាល់ដែរ ។ ប្រសិទ្ធបីកម្មិត REDD+ ត្រូវបានគេយកមកពីភាគរោង មានប្រទេសជាប្រើប្រាស់ថ្មីនេះ គោលបំណុលដូចមួយដែលបានគេបង្កើតឡើង នៅលើកម្រិតព្រមទំនើននៅពេលអនាគតនេះ ។ បើនេះ REDD+ ត្រូវរោងមានក្របខណ្ឌ ការនារម្មយ ដែលមានការបង្កើតឡើង នៅពេលអោយស្របទេនឹងលក្ខណៈណ្ឌូង ដែលអាចឈានទៅការការចំណាយប្រតិបត្តិការខ្លះ ។

៤២០: តើអ្នកឈានកំពុងដោះស្រាយបញ្ហាប្រុញយុទ្ធសាស្ត្រ ដែលមានលក្ខណៈបច្ចេកទេសរបស់របច្ឆិតិ REDD បើឲ្យធ្វើឡើងតាមរបៀបណា?

៤២១: មានកម្មិតសាកលចំនួន២ ដែលបានដែរការ ដើម្បីដែលបានកំណើនអភិវឌ្ឍន៍ដោយការអនុវត្តនូវយន្តការ REDD សម្រាប់នាទេអនាគត៖

- ១- មូលនិធិកម្មិត REDD របស់អង្គភាពប្រជាធិបតេយ្យ (UN-REDD): មូលនិធិកម្មិត REDD របស់អង្គភាពប្រជាធិបតេយ្យដែលបានគេបង្កើតឡើង និងការធ្វើឱ្យពោធិ៍ប្រចាំឆ្នាំ ។ កម្មិតនេះ ដូចមួយទៅលើការកសាងសមត្ថភាព បង្កើតយុទ្ធសាស្ត្រដោយការដែលបាន

បិរញ្ញាប្បទានសាកល្បែង ព្រមទាំងការរៀបចំស្ថាប័នដើម្បីត្រួតពិនិត្យ និងផ្តល់ជាត់ទៅលើការកាត់បន្ទូយខស្តែន ដែលមេច្ចាតិការបាត់បង់ត្រាលើ ។ ឥឡូវកម្មវិធី UN-REDD បានកំពុងអនុវត្តនោះក្នុងប្រទេសកម្មជាន់ និងប្រទេសផ្សេងៗទៀត ។ កម្មវិធី UN-REDD បានផ្តល់ជីវិតយោន៍ក្នុងការអនុវត្តតាមរបៀបណា តែបានសាកល្បែង គ្នាលើក្នុងប្រទេសខ្លះទេ ហើយ តើដើម្បីត្រួតពិនិត្យរួមមេច្ចាតិកម្មវិធី REDD មានជីវិការាជាត់ នៃស្ថាមរបៀបណា ?

២- កម្មវិធីទិន្នន័យ៖ តំរោះដែក្រាប់បន្ទាន់ត្រាលើ (Forest Carbon Partnership Facility-FCPF) របស់ជនាតារពិភពលោក បានផ្តល់ជីមិថុនាសកល ដែលមានជាង ៣០ ប្រទេស ចូលរួមជាសមាជិកដោយរួមទាំងប្រទេសកម្មជាងដែរ ។ គេសាកល្បែងតំរោះ REDD នៅក្នុងប្រទេសផ្សេងៗគ្នា ដើម្បីមានបន្ទិសោធន៍ នៅក្នុងការអនុវត្ត ។ តំរោះសាកល្បែងនេះ អាចផ្តល់នូវរាជីមានទៅអ្នកចរចារទៅលើយុទ្ធភាព REDD នៅក្នុងអនុវត្តជាតិ ។

កម្មវិធីទាំងពីរនេះមានបែសកម្មក្នុងសម្របសម្រល នៅពេលដែលប្រតិបត្តិការណ៍នៅក្នុងប្រទេសដូចគ្នា និងរៀបចំការប្រជុំ ដើម្បីអាយអ្នកចូលរួមធ្វើការថែករំលែកនូវគំនិតយោបល់ ។ កម្មវិធីទាំងពីរ មានសកម្មភាពសាកល្បែងអំពីយុទ្ធភាព រៀង (REDD) ជាថ្រីន ដែលកំពុងត្រូវបានអនុវត្តន៍នៅក្នុងប្រទេសផ្សេងៗគ្នា ដើម្បីធ្វើការយល់ ដឹងអាយការនៃតែប្រចើនឡើង អំពីរបៀបអនុវត្តតាមរបៀប រៀង (REDD) និង សាកល្បែងនៃរាជាណាចក្រកម្ពុជា ដែលអនុវត្តន៍នៅបាននៅវិសាល្មានផ្សេងៗគ្នា ។ លទ្ធផល ដែលទទួលបានពិកម្មវិធីទាំងនេះ នឹងជួយអ្នកចរចារនៅក្នុងអនុសាស្ត្រក្របខណ្ឌអង្គភាពសហប្រជាធាតិស្ថិតិការរំប្រួលអាកាសធាតុ (UNFCCC) ធ្វើការសំរែចិត្តថា តើការបញ្ចប់អង្គភាពស្ថិតិការរំប្រួលអាកាសធាតុ នៅវិសាល្មានផ្សេងៗគ្នាដែលបានផ្តល់ជីវិតឱ្យការរាយសំខែរី ទេ និង ថាទីយុទ្ធភាព រៀង (REDD) អាចធ្វើទៅបានដែរវិវិឌ្ឍ ទេ ។

៧១៩: តើការអនុវត្ត REDD Plus នឹងត្រូវចំណាយចិត្តការចំណុចប៉ុន្មាន?

៧១៩: តាមរបាយការណ៍របស់លោកស្រីន (Stern Review) អំពីសេដ្ឋកិច្ច នៅការរំប្រួលអាកាសធាតុបានបង្ហាញថាបិរញ្ញាប្បទានសាកល្បែងដើម្បីការបន្ទូយខស្តែនដូចជាក្នុងការបញ្ចប់អង្គភាពស្ថិតិការរំប្រួលអាកាសធាតុ (UNFCCC) ដែលបានផ្តល់ជីវិតឱ្យការរាយសំខែរី ទេ និង ថាទីយុទ្ធភាព រៀង (REDD) អាចធ្វើទៅបានដែរវិវិឌ្ឍ ទេ ។

សេង០៖ តើវ្វាក់នេះជានចកពិនា?

**ធន់ទេះអាមេរិកបានមកពីក្រោងការបិរញ្ញវត្ថុអនុដាតិ វិតាំង REDD ផ្ទាក់ជាតិ ។ ម្នាស់ថីកាមួយ
ចំនួន បានប្រគល់ឈូយខ្លះសំរាប់គំរោងសោកសម្រោះនិងក្រុមការប្រើប្រាស់ត្រួររបាយការណ៍ ។ បើនេះប្រាកំភាពត្រឹម
ដែលបានបែងចែកតាមរយៈគំរោងថីការនើនិងក្រុមការប្រើប្រាស់ត្រួររបាយការណ៍ ។ និងមិនមាន
ឡើងក្នុងរយៈពេល ៣ ឆ្នាំ ខ្លាំងមុខ ។**

សម្រាប់ក្រុម

ភាពបន្ថែម (Adaptation) : ការកែងដាក់ខ្លួនរបស់មនុស្សទៅក្នុងជម្លោជាតិ វិប្បត្តនមនុស្ស លោក ដើម្បីខិតខំកាត់បន្ទាយសេចក្តីអនុវត្តរបស់មនុស្ស ដើម្បីការប្រព័ន្ធបិយាតាស បុទ្ធផ្លូវការ ដល់ម៉ោងពីការកើនឡើងកំដៅនៃពិភពលោក ។

ការដាំដួងត្រោះព្រោះ (Afforestation): ការបណ្តុះ និងការបង្កើតអោយមានត្រោះព្រោះនៅក្នុងនៅក្នុងម៉ឺនមក ។

ការបំភាយអស្ត់នដោយសកម្មភាពមនុស្ស (Anthropogenic Emissions) : អស្ត់នដួងកញ្ចប់បំភាយឡើងពាក់ព័ន្ធដាមួយនឹងសកម្មភាពរបស់មនុស្សដូចជាតាមរយៈការបំផ្តាញត្រោះព្រោះការធ្វើឱ្យត្រូវបានដោយសារការកាប់ឈើ ។

ជីវិតន្នន័ែ (Biofuels) : ត្នន័ែ:បានមកពីប្រភពជីវិតសាង្ស័យដែលអាចកើតឡើងវិញមានទំនួរត្រូវបានប្រាក់ ដូចជាអំពេល និង សំណុកសៀវភៅ ឧទាហរណ៍ : វេនជីវិតន្នន័ែដែលមានទំនាក់ទំនងជាមួយការកាប់ត្រោះព្រោះ ។

ការកំណត់ និង ពាណិជ្ជកម្មលើការបំភាយអស្ត់នដួងកញ្ចប់ (Cap and Trade): ជារឿយៈថ្មីកទាំងពីរមានទំនាក់ទំនងជាប្រព័ន្ធ ក្នុងនោះ ‘cap’ គឺជាកិច្ច បានដាក់ចេញ ជាកំហិតទៅលើការបំភាយនៃការបំភាយអស្ត់នដួងកញ្ចប់ និង ‘trade’ គឺជាកិច្ចបាន បង្កើតទិន្នន័យ ដើម្បីលក់ និង ទិញតណាងទៅអស្ត់នដួងកញ្ចប់ ។ ក្រុមហ៊ុន ដែលបំភាយអស្ត់នដួងកញ្ចប់តិចជានៅចំនួន វិបុរាណណ៍ ដែលបានអនុញ្ញាតអាជល់កំណើនដែលបានអនុញ្ញាតនៅទៅអោយក្រុមហ៊ុនដើម្បីទៅ ។

អស្ត់កាបូនិច (Carbon Dioxide) : ជាមួយការកើតឡើងដោយជម្លោជាតិនៅក្នុងបិយាតាស ។ ឧស្សាហ៍នេះត្រូវបានបង្កើតឡើងដោយសារចំណោះ (ឧ. ការរលូយ និងការរុករាល់ត្នន័ែ:ផ្លូវការជីវិតសំណុះស្រាយ) ។ ឧស្សាហ៍កាបូនិចក៏អាចបំភាយចេញដែរ នៅពេលមានការផ្តាស់ប្តូរទៅលើការប្រើប្រាស់ដើម្បី និង ក្នុងកំឡុងពេលដំណើរការ ឧស្សាហ៍កាបូនិច ។

ទីផ្សារកាបូន (Carbon Markets) : ស្ថាប័នបិរញ្ញវត្ថុ និង យន្តការ ដែលអាចធ្វើការផ្តាល់ប្រភពណានកាបូន ដែលបានមកពិសកម្មភាពនៃការអនុវត្តគំរោង REDD ដែលត្រូវបានបញ្ជាក់ វិធ្លេសជាតិ ។ ទីផ្សារកាបូននេះ អាចមានទំនំជាទីផ្សារកាបូនស្ថិតិថ្នូរ (Voluntary Carbon Market) (ដែលត្រូវបានបង្កើតឡើងហើយទំនំ យន្តការឡើងភាគី ដែលជាអ្នកធ្វើពាណិជ្ជកម្ម) ឬ ទីផ្សារយោតយល់ត្រា (Compliance Market) (វាគឺជាបច្ចុប្បន្នបញ្ហាស្របច្បាប់ ដើម្បីបំពេញគោលដៅក្នុងការការត់បន្ទូយការបំភាយឧស្សាហ៍ជ្លោះកញ្ចាក់ ដែលស្ថិតនៅក្រោមកិច្ច ព្រមព្រំងពហុភាគី) ។

ຕາມិធ្លកម្មការឃុំ (Carbon Trading) : ការលក់ដូរនៃតណ្ហានការឃុំ ដែលទទួលបានការបញ្ជាក់ប្រជិត បញ្ជាក់បានមកពីគេង REDD នៅក្នុងទំនើបូយវត្ថុ ។

អាយកកាបូល (Carbon Pool) : ជាប្រព័ន្ធដែលមានលទ្ធភាពក្នុងការប្រមូល និងបន្ទាត់កាបូល ។ ឧបាទរណ៍៖
អាយកកាបូលតើមានដូចជាជាន់ថ្មី ដលិតផល ឬ ជីវិយាងាស ។

ការត្រួលបាយការប្លង (Carbon Sequestration): ការត្រួលបាយនឹងធ្វើការប្លង ។ ដើម្បីធ្វើត្រួលបាយស្ថិតការប្លងនិងបំពេញត្រួលវិញនូវស្ថិតការប្លង ។ ដើម្បីធ្វើការប្លង នឹងត្រួលបាយស្ថិតការប្លង ។

ការក្រឡុកកាបូន (Carbon Sink): គឺជាដំណើរការ ប្រយោន្តការនៃការស្រួលបង្កើតអស់នកាបូនដើម្បី ក្រឡុកកាបូន ត្រូវបានរំនៅជាសិរីភាព ដូចជាមហាសម្បូទ័រ ដើម្បី ក្រឡុកកាបូន

ពន្លឹមកាបូន (Carbon Tax): ការដែកបុតពន្លឹមអ្នកទាំងឡាយណា ដែលធ្វើការបញ្ចប់អស់តាបូនិចឡើងបរិយាតាស ។

ការអភិវឌ្ឍន៍យន្តការស្ថាត (Clean Development Mechanism) : គឺជាកម្មវិធីមួយ ដែលបណ្តាលប្រចេស ឧស្សាហកម្មធ្វើការសំរេចនូវទីសង្គម នៅក្នុងការបញ្ចប់ប្រព័ន្ធប្រតិបត្តិសារក្រុងត្រូវ (Kyoto Protocol) នៅក្នុងមធ្យាបាយពីរក្រោមការការតែបន្ថូយការបញ្ចប់ខ្លួនដូចក្នុងការបំបាត់ខ្លួន មានជាអាជីវកម្ម : ពួកគេអាចធ្វើការវិនិយោគក្នុងការការតែបន្ថូយឧស្សាហន៍ដូចក្នុងក្រុងប្រព័ន្ធដែលមានការរក្សាទុកនៅឧស្សាហន៍ដូចក្នុងក្រុងប្រព័ន្ធប្រចេសកំពុងអភិវឌ្ឍន៍ ។

ការថ្មប្រជុលអាកាសធាតុ (Climate Change): ការផ្តាល់បន្ទូរកត្តាមធនធានយោងដាក់លាក់ ដែលកំណត់អាកាសធាតុ និង ការថ្មប្រជុលរបស់វា (ឧ. សិតុណ្ឌភាព ទីករោង ឡូវីនខ្សែបក់) ។

ធនប័ណ្ណសងខាង វិសហប្រយោជន៍ (Co-benefits) : គឺជាចលចំណោមពីការអនុវត្តកម្រោងរែង (REDD) ហេតុមលើការកាត់បន្ទូយការបញ្ចប់បន្ទាល់ខ្សែសង្ឃែះកញ្ញកំ ដូចជាការកាត់បន្ទូយការព្រឹកក្រ ការការពារដើរចម្បេះ និងការធ្វើឱ្យប្រសិទ្ធផ្សេនក្នុរអភិបាលកិច្ចថ្វី ។

សន្តិសិទ្ធិនៃបណ្តាបាត់ជាសមាជិក (Conference of the Parties): ស្ថាប័នមួយ ដែលមានតួនាទីក្នុងការសំរេចចិត្ត ហើយកំជាសមាជិក ដែលបានផ្តល់សម្រាប់នាំដែលអនុសញ្ញាប្រជាជាតិស្តិពី ការថ្មប្រជុលអាកាសធាតុ ។

ការបាត់បង់ថ្វី (Deforestation): ការថ្មប្រជុលពីដីមានថ្វីដែលបាត់ថ្វី ។

សេវាកម្មនៃប្រព័ន្ធអេកូឡូសិធម៌ (Ecosystem Services) : ធនប្រយោជន៍ ដែលប្រព័ន្ធអេកូឡូសិធម៌ ផលិត មនុស្ស ។ ឧ. ថ្វីដែលផ្តល់ចំណុះការបារាំង ទីក នៅ និង សេវាកម្ម នៃប្រព័ន្ធអេកូឡូសិធម៌ និងយុត្តិកម្ម កម្ពុជាអាកាសធាតុ ទីកដែននៃ ជម្លើ និងគុណភាពទីក ហើយវាកំណុះលំនូវសេវាកម្មកំសាន្ត ដូចជាកំន្លែងសំរាប់សោក្តុណភាព និង ជំនួយ ។

ប្រព័ន្ធអេកូឡូសិធម៌ (Ecosystem) : ការប្រមូលដី វិសាទមនីនៃសរុបដី និងបិស្បានរបស់ពួកវា ។

ការឡើងកំដៈពិភពលោក (Global Warming): ការកើនឡើងជាមួយ នៃសិតុណ្ឌភាពដែលដើម្បីបង្ហាញ មួយឆ្នាំ ដែលនាំឱ្យមានការថ្មប្រជុលអាកាសធាតុ ។

តិចិតលដីកញ្ញកំ (Greenhouse Effect) : នៅពេល ដែលខ្សែសង្ឃែចជា ខ្សែនកាបូនិចជាជីវ ទៅស្ថាត់ចាមពល ដែលបង្កើតដោយព្រះអាជីវ ហើយចំងារាតពិដែនដីក្នុងទំនំដាកំដោរ ដើម្បីគេចចេចចេចពីបិស្បានដែនដី ។

ក្រុមអនុរដ្ឋាភិបាលស្តិពីការថ្មប្រជុលអាកាសធាតុ (Intergovernmental Panel on Climate Change) : ការចូលរួមតារានក្នុងបិស្បានរបស់អង្គភាពប្រជាជាតិ និងអង្គភាពខេត្តិយមពិភពលោក UNEP-WMO

ដែលជាអ្នកទទួលខុសត្រូវចំពោះការផ្តល់មួលដ្ឋានត្រីវិញ្ញាសាថ្មី និងបច្ចេកទេស សំរាប់អនុសញ្ញាប្រប័ណ្ណសហប្រជាជាតិស្តីពីការរំប្រប្រលាកាត់។

ពិធីសារក្រុត្ត (Kyoto Protocol): គឺជាកិច្ចព្រមព្រំងអនុវត្តជាពីមួយ ដែលគ្របដឹងក្នុងចំណោមថ្លោះឆ្នាំ ២០០៥-២០១២ ដើម្បីការតំបន់យករំប្រប្រលាកាត់។ ស្តិតនៅក្រោមពិធីសារនេះ ប្រទេសខសរាបកម្ពុជានយល់ព្រមការតំបន់យករបពេញខ្សែនដូចកណ្តាក់រោះពាយបាន ៥.២ ភាពរយ ពីកិរត្យាគំទេស០ ដើម្បីបង្កើតលើវិវាទការកើនឡើងកំដៅពិភពលោក។

ការលេចផ្តាម (Leakage): កើតឡើងនៅពេលការការតំបន់យករបពេញបានក្នុងតំបន់មួយនៅក្នុងការបរពេញបានក្នុងតំបន់មួយឡើង ដូចជាគំរោង REDD ដែលការពារនៅក្នុងតំបន់មួយបុន្តែមានការកាប់ផ្តាននៅក្នុងតំបន់ដៃរីនឡើង។ វាត្រូវបានគេស្វែនឡើងដោយការផ្តល់ការបរពេញខ្សែនដូចកណ្តាក់។

ភាពទទួលខុសត្រូវ (Liability) : ភាពពិច្ចនៃការអនុវត្តគំរោង REDD បុក្រោយ ដែលអនុវត្តគំរោង REDD ត្រូវធានាថាការការតំបន់យករបពេញខ្សែនដូចកណ្តាក់ ដែលត្រូវបានគេប្រមូលឡើង វិនិច្ឆ័យ ពីបិតនៅជាអចិន្តក្រុម។

ការបន្ទូលបន្ទូល (Mitigation) : សិកម្មភាពដើម្បីការតំបន់យករបពេញបានខ្សែនដូចកណ្តាក់ និងបង្កើនការរក្សាទី ស្រួលបង្កើនការការតំបន់យករបពេញបានបំណងការតំបន់យករបពេញបានដោយការកើនកំដៅពិភពលោក។

ការទូទាត់ចំពោះសេវាកម្មបិវីឌីន (Payments for Environmental Services): គំរោង ដែលអ្នកទទួលដើរ សេវាកម្មនៃប្រព័ន្ធអេកូឡូសិធិការទូទាត់ វិនិច្ឆ័យនៅក្នុងត្រូវបានគេប្រមូលឡើង ដើម្បីធានានូវការបន្ទូលនៃសេវាកម្មទាំងនេះ។

រុកជាតិពុក (Peat): គឺជាការប្រមូលដូចនៃរុកជាតិពុករលួយ។ រុកជាតិពុកកើតមានឡើងនៅក្នុងតំបន់ដើម្បីម ដែលរួមមាន ដីភក់ល្អប់ បុដ្ឋិទំនាប និង ត្រូវរាលកក់។

អចិន្តក្រាត (Permanence) : សំដៅឡើលើថ្ងៃវេលា និង ភាពអាចត្រឡប់ត្រូវបំពេញបាននៃការការតំបន់យករបពេញបានខ្សែនដូចកណ្តាក់។

វ៉ាត្រាសិក្សា (Planted Forest): ដីវ៉ាត្រាសិក្សា ដែលបង្កើតឡើងតាមរយៈការដំដោយកូនសេវី ឬ ការដំដុះដោយគ្រប់ពុំដោ។

វ៉ាត្រាព្យាបុច្ញាវីវ៉ាត្រាបំម (Primary Forest): ដី ដែលមានវ៉ាត្រាប្រភេទរួចរាល់តិចខ្លួនស្ថិកយ៉ាងច្រើន និងមិនត្រូវបានបែងចាយសកម្មភាពមនុស្ស និងកន្លែង ដែលជាថីរធមូនត្រូវបានគេរាយ។

ការកាត់បន្ទូយការបញ្ហាព្យាបុច្ញាវីការការបែងចាយនិងការធ្វើឱ្យវ៉ាត្រាអនុវត្ត (REDD) : គឺជាយន្តការ ដែលមានគោលបំណងកាត់បន្ទូយការបញ្ហាព្យាបុច្ញាវីខ្លួនដូចជាការបញ្ចូនប្រចេសទាំងឡាយណា ចំពោះការបែងចាយរាយពីការការបែងចាយវ៉ាត្រាសិក្សា និងការធ្វើឱ្យវ៉ាត្រាអនុវត្ត។

កាត់បន្ទូយដែលបែងចាយនៃការការបែងចាយ (Reduced Impact Logging): ការការបែងចាយដែលបែងចាយ ដែលមានការត្រួតពិនិត្យ និងដែនការយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យមានដែលបែងចាយបំផុតលើបរិស្ថានជើរិញ្ញ។ ការការបែងចាយកាត់បន្ទូយដែលបែងចាយអាចបន្ទូយដែងដែរ នូវការបញ្ហាផ្លូវការបែងចាយការបែងចាយ។

ការដំវ៉ាត្រាសិក្សានឹងវិញ (Reforestation) : ការបង្កើតចំការវ៉ាត្រាសិក្សានឹងកូនតាំងនឹង ដែលមានវ៉ាត្រាសិក្សានឹង។

ការពិនិត្យឡើងវិញរបស់លោកស្រីន (Stern Review) : គឺជាពាយការណ៍នៅក្នុងឆ្នាំ២០០៦ ដោយ Nicholas Stern សំភាគបំផ្តាកិតាលចក្រភពអង់គ្លេស ដែលពិនិត្យឡើងវិញនៃការបែងចាយអាកាសធាតុចំពោះសេដ្ឋកិច្ចពិភពលោក។ ការពិនិត្យឡើងវិញរបស់លោកស្រីន (Stern Review) មិនមែនជាពាយការណ៍លើកទីមួយនៅទេ ប៉ុន្តែវាប្រាំហេលជាពាយការណ៍មួយដែលត្រួតពារិតបំផុត។

អនុសញ្ញាក្របខណ្ឌសហប្រជាធិសិទ្ធិ ការបែងចាយបរិយាតស (UN Framework Convention on Climate Change): សិទ្ធិសញ្ញាភាសាអង់គ្លេស បានអំពារនានាដែលការធ្វើឱ្យមានលំនីងនៃកំហាប់ឧស្សាហ៍ដូចជាការបែងចាយកូនបរិយាតស នៅក្នុងកិរិតមួយដែលមុខជាមិនគ្រាម៉ាក់បែងចាយដែលអាកាសធាតុដែនដី។

ហេតុការណ៍ និងគ្មានលេខ

កំរបចំព្រៃ

- ផ្លូវជីថ្លែងរុបនៅក្នុងទួទាំងពិភពលោកមានប្រែបែល ៤០០ ការដឹតានបិកតា តាំងការអោយដិត ៣០ភាគរយ នៃផ្លូវជីថ្លែងលើយន្តក្នុងផែនដី ។ ប្រែបែល ៥៦ភាគរយនេះ ផ្លូវជីថ្លែងនៅក្នុងតំបន់ត្រួពិច និង អនុតំបន់ត្រួពិច ។
- តំបន់ត្រួពិចមានលក្ខណៈរាយចាយមិនស្ថិត្រា ។ មានតំបន់ប្រទេសចំនួន ៧ បុំណ្ណោះ ដែលមានតំបន់ត្រួពិច ប្រែបែល ៦០ ភាគរយ នៃតំបន់ត្រួពិចទូទាំងពិភពលោក ។ ប្រទេសចំនួន ២៥ មានតំបន់ត្រួពិច ប្រែបែល ៨២ ភាគរយ និង សល់ ១៧០ ប្រទេសឡ្វ់ត ដែលមានតំបន់ត្រួពិច ១៨ ភាគរយ ។
- ត្រួពិចជាំមានចំហំប្រែបែល ៣,៨ ភាគរយនៃផ្លូវជីថ្លែងរុប ឬ ១៤០ លានបិកតា ។

ការបាត់បង់ត្រួពិច

- អត្រានៃការបាត់បង់ត្រួពិចពិភពលោកសរុបត្រូវបានគេធ្វើការចាប់ពីប្រមាណប្រែបែល ៧,៣ លានបិកតានៅក្នុងមួយឆ្នាំបានគឺត្រូវបានគេចាប់ពីប្រមាណប្រែបែល ៧០០០-៧០០៥ ។
- នេះគឺបង្ហាញពីការចិញ្ចុះពីអំពើនេះពេល ១៩៥០-២០០០ ដែលអត្រានៃការចិញ្ចុះពីត្រួពិច ៨,៥ លានបិកតាដែលក្នុងមួយឆ្នាំ ។
- បិរមាណនៃការបាត់បង់ត្រួពិចដឹងជីខុសំបែកតែនេះ បានកើតឡើងនៅអាមេរិកខាងត្បៃនៅ ដោយមានការបាត់បង់ត្រួពិច ៩,៣ លានបិកតាដែលក្នុងមួយឆ្នាំ បន្ទាប់មកឡ្វ់តគឺ អាប្រើក ដោយមានការបាត់បង់ត្រួពិច ៩០០០ លានបិកតាដែលក្នុងមួយឆ្នាំ ។

ត្រួពិច និងជីវាការសំនេះ

- ប្រជាពលរដ្ឋិនជាង មួយរយការដឹតាននាក់ ធ្វើការសំនេះពីអាស៊ីយេឡើលើត្រួពិចសំរាប់ការចិញ្ចុះពីវិរបស់ពួកគេ ។
- ប្រជាពលរដ្ឋិនជាង ពិរយការដឹតាននាក់ ដែលស្ថិតិនមួយភាគី នៃប្រជាពលពិភពលោកប្រើប្រាស់ចាមពល ដើម្បីសម្រេចបំផុត នោះគឺធ្វើចាមពល ដើម្បីចិនអាបារ និងបង្កើតកំដោនៅក្នុងដែលបានរបស់ពួកគេ ។
- ប្រជាពលរប់រយលាននាក់បានពីអាស៊ីយេឡើលើឱិសចិបុរាណ ដែលបានពិការប្រមូលចេញពីក្នុងត្រួពិច ។

- នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ខ្លះនៅក្នុងចំណោម ៦០ ប្រទេស ការបរឡាត្រូវការ និង ការនេសាទត្តិនៅក្នុង តំបន់ថ្វាមីបានផ្តល់ជំនួយដោយភាគច្បាស់នៃការសារធាតុប្រព័ន្ធឌី។

ថ្វាមី និង សេដ្ឋកិច្ច

- នៅក្នុងឆ្នាំ ២០០៣ ពាណិជ្ជកម្មអន្តរជាតិនៅក្នុងឧស្សាហកម្ម ឈើការ សាច់ឈើ ក្រជាស និង ក្នារ បាន មានចំនួនប្រមាណ ១៥០ ០០០ គកដិលានដុល្លារ ឬ ប្រើប្រាស់ ២ការរយៈពេលពាណិជ្ជកម្មពិភពលោក ។ ការប្រទេសអភិវឌ្ឍន៍មានចំនួនពីរាតបី នៃដិតកម្ម និងការប្រើប្រាស់នៅថ្វាមីនេះ ។
- នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ខ្លះ សហគ្រាល់ថ្វាមីបានផ្តល់យ៉ាងបោចឆណៈស មួយភាគច្បាស់នៃកំណែង ពលកម្ម ទាំងអស់រក្សាតិការងារកសិកម្ម និងបង្កើតប្រាក់ចំណូលតាមរយៈការលក់ដិតផលឈើ ។
- តំលៃពាណិជ្ជកម្មនៅក្នុងផលិតផលជាអនុផលថ្វាមីត្រូវបានគេធ្វើការប៉ាន់ប្រមាណប្រហែលជាលើ ១១លាន ដុល្លារ ឬ ផលិតផលទាំងនេះរមទាំងរូកជាតិជាមិនមែន ធម្មិត គ្រាប់ផ្តើឈើថ្វាមី ដីរ៉ែត ។

ថ្វាមី និងការប្រប្បលអាកាសធាតុ

- គេបានធ្វើការប៉ាន់ប្រមាណជាលើ ១,៧ គកដិលាននៃខ្សែនកាបូនិចបានបញ្ចប់ថ្វាមីនៅក្នុងបិយាយ កាសដោយសារពេត្តមានការប្រប្បលនៃការប្រើប្រាស់ដី ។ ភាគច្បិនគឺបញ្ចប់មកពីការកាប់បំផ្លាត្រ ថ្វាមីនៅក្នុងតំបន់ត្រូពិក ។
- ការកាប់បំផ្លាត្រថ្វាមីបានបំភាយខ្សែនផ្ទះកញ្ញាកំប្រហែលជាលើ ២០ភាគរយនៃការការបំភាយខ្សែនផ្ទះ កញ្ញាកំទូទាំងពិភពលោក គឺប្រើប្រាស់ការបំភាយខ្សែនផ្ទះកញ្ញាកំ ដែលចេញវិស័យដឹកជញ្ជូនលើពិភព លោក ដែលប្រើប្រាស់ប្រជន់សេវានេះ ។